



សម្រាប់ការផ្សព្វផ្សាយភ្លាមៗ

**សិស្សសាលាបឋមសិក្សាទាក់ទងការយកចិត្តទុកដាក់លើ
បញ្ហាសុវត្ថិភាពចរាចរណ៍ក្នុងទិវាកុមារអន្តរជាតិ**

ខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល ថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០១៣

សិស្សានុសិស្ស និងមន្ត្រីនគរបាលចរាចរណ៍ក្នុងខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល បានចូលរួមប្រារព្ធទិវាកុមារអន្តរជាតិ (០១ មិថុនា) កាលពីពេលថ្មីៗនេះ ដោយរួមមានជាសកម្មភាពសុវត្ថិភាពចរាចរណ៍ជាច្រើនដើម្បីគាំទ្រកម្មវិធីមូកសុវត្ថិភាពសម្រាប់កុមារ ដែលជាផ្នែកមួយនៃអង្គការមូលនិធិបង្ការរបួសអាស៊ី (AIP Foundation) ហើយទទួលបានការគាំទ្រពីមូលនិធិក្រុមហ៊ុន យូភីអេស (UPS) ។

ការប្រារព្ធទិវាកុមារអន្តរជាតិ មានគោលបំណងលើកតម្កើងសិទ្ធិកុមារ និងតួនាទីរបស់ពួកគេនៅក្នុងសង្គម ហើយទិវានេះក៏មានបំណងបង្ហាញពីភាពងាយទទួលរងនូវគ្រោះថ្នាក់របស់កុមារផងដែរ។ ហេតុដូច្នេះហើយ ទើបអង្គការមូលនិធិបង្ការរបួស អាស៊ី តាមរយៈកម្មវិធីមូកសុវត្ថិភាពសម្រាប់កុមារ បានយកឱកាសនេះអនុវត្តសកម្មភាពអប់រំផ្សព្វផ្សាយបន្ថែមទៀតដល់កុមារ ដែលកំពុងសិក្សានៅសាលាបឋមសិក្សា ហ៊ុន សែន ព្រែកឫស្សី សាលាបឋមសិក្សា វល្ល័ស និងសាលាបឋមសិក្សា គគីរ សំដៅផ្តល់នូវជំនាញការពារជីវិត និងចំណេះដឹងអំពីសុវត្ថិភាពចរាចរណ៍ ក៏ដូចជាអំពីការពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ។

លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួស អាស៊ី ប្រចាំប្រទេសកម្ពុជាបានមាន ប្រសាសន៍ថា “យោងតាមរបាយការណ៍បណ្តោះអាសន្នរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានកាលពីឆ្នាំ២០១២ មានមនុស្សប្រមាណជិត ២,០០០នាក់បានស្លាប់បាត់បង់ជីវិត និងច្រើនជាង ៥,០០០នាក់ បានទទួលរងរបួសធ្ងន់ធ្ងរដោយសារគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវប្រទេសកម្ពុជា”។ លោកបានបញ្ជាក់ទៀតថា៖ “ភាគច្រើននៃជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ គឺជាអ្នកប្រើប្រាស់ទោចក្រយានយន្ត ប៉ុន្តែមានអ្នករួមដំណើរតាមទោចក្រយានយន្ត គិតទាំងកុមារផងតិចជាង ១០ភាគរយប៉ុណ្ណោះបានពាក់មួកសុវត្ថិភាពនៅពេលធ្វើដំណើរនៅលើដងផ្លូវ” ។



នៅថ្ងៃទី ២៧ ខែឧសភា និងថ្ងៃទី០៦ ខែមិថុនា មន្ត្រីនគរបាលចរាចរណ៍បានដឹកនាំបង្ហាញពីមេរៀនសុវត្ថិភាពចរាចរណ៍ដល់សិស្សានុសិស្ស ដោយបានយកទ្រឹស្តីនៃមេរៀនមកអនុវត្តជាក់ស្តែងតាមរយៈការលេងល្បែងកំសាន្តអប់រំ ដែលរួមមាន៖ ការប្រឡងគូរគំនូរ ការប្រណាំងកង់យឺត និងប្រឡងសំណួរចម្លើយទាក់ទងនឹងសុវត្ថិភាពចរាចរណ៍។ល។

ឯកឧត្តម ឧត្តមសេនីយ៍ទោ គឹម ឃីដេត អនុប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានមានប្រសាសន៍ថា៖ “សាលារៀនទាំងបីនេះគឺមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិមានគ្រោះថ្នាក់ចរាចរណ៍ខ្ពស់ ដែលធ្វើឲ្យការធ្វើដំណើររបស់សិស្សានុសិស្សទៅមកសាលារៀនប្រឈមមុខនឹងគ្រោះថ្នាក់ ព្រោះថាមានម៉ូតូ រថយន្ត រថយន្តដឹកដេញអ្នកដំណើរ និងរថយន្តដឹកទំនិញដែលធ្វើដំណើរតាមបណ្តោយផ្លូវទាំងនេះមិនចេះដាច់ជាមួយនឹងល្បឿនយ៉ាងលឿន” ។ ឯកឧត្តមបានបញ្ជាក់បន្ថែមទៀតថា៖ “យើងបានសហការជាមួយអង្គការមូលនិធិបង្ការរបួស អាស៊ី និងមូលនិធិក្រុមហ៊ុន យូភីអេស ដោយផ្ដោតសំខាន់លើការពាក់មួកសុវត្ថិភាពពេលដែលកុមារធ្វើដំណើរតាមទោចក្រយាន និងរួមដំណើរតាមទោចក្រយានយន្តដើម្បីការពារសុវត្ថិភាពរបស់ពួកគេ”។

មូលនិធិក្រុមហ៊ុន យូភីអេស បានផ្តល់អំណោយមួកសុវត្ថិភាពជិត ៣០០០ មួកដល់សិស្សានុសិស្ស និងលោកគ្រូ -អ្នកគ្រូនៅសាលាបឋមសិក្សាទាំងបីខាងលើកាលពីខែមករា កន្លងទៅ ហើយកំពុងមានផែនការផ្តល់មួកសុវត្ថិភាពជិត ៨ ០០០មួកបន្ថែមទៀតជាសរុប ដល់កុមារកម្ពុជាគិតត្រឹមឆ្នាំ២០១៥។ លោក រ៉ូដេរីក រ៉ាមេរីស (Roderick Ramirez) អ្នកគ្រប់គ្រង ក្រុមហ៊ុន យូភីអេស ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានមានប្រសាសន៍ថា៖ “លទ្ធផលជាបឋមនៃការផ្តល់អំណោយមួកសុវត្ថិភាពរបស់យើង វាបានទទួលហួសពីអ្វីដែលយើងរំពឹងទុកទៅទៀត ព្រោះថាអត្រានៃការពាក់មួកសុវត្ថិភាពជាមធ្យមទូទាំងសាលារៀននីមួយៗនៅមុនពេលផ្តល់អំណោយមួកសុវត្ថិភាព គឺពុំមានសិស្សានុសិស្សណាម្នាក់ពាក់មួកសុវត្ថិភាពឡើយ ប៉ុន្តែវាបានកើនឡើងដល់ទៅ ៨៨ភាគរយក្រោយពីការផ្តល់អំណោយមួកសុវត្ថិភាព”។ លោកបានបន្ថែមទៀតថា៖ “យើងផ្តល់ការការពារដល់កុមារ ពីព្រោះពួកគេគឺជាទ្រព្យដ៏មានមានតម្លៃបំផុតរបស់យើង និងសង្គមជាតិ”។

អំពីអង្គការមូលនិធិបង្ការរបួស អាស៊ី គឺជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលបានចុះបញ្ជីនៅសហរដ្ឋអាមេរិកលេខ ៥០១ (ស៊ី) (៣) មួយ ដែលប្រើការសហការសាធារណៈ-ឯកជន កម្មវិធីអប់រំ ការ



យល់ដឹងសាធារណៈ និងកម្មវិធីមូកសុវត្ថិភាពសម្រាប់កុមារនៅតាមសាលារៀន ដើម្បីកាត់បន្ថយអត្រា
រងរបួស និងការបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍នៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។
អង្គការមូលនិធិបង្ការរបួស អាស៊ី មានការិយាល័យក្នុងទីក្រុង ហាណូយ និងទីក្រុងហ្វូជីមិញ ប្រទេស
វៀតណាម ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា និងទីក្រុងបាកក ប្រទេសថៃ។ ក្នុងឆ្នាំ ២០០១ អង្គការមូលនិ
ធិបង្ការរបួស អាស៊ី បានកសាងនូវរោងចក្រតម្លើងមូកសុវត្ថិភាពមិនយកកម្រៃមួយ ដែលមានឈ្មោះថា
V-SPEC ដែលផលិតមូកសុវត្ថិភាព សម្រាប់តំបន់ត្រូពិចដោយមានម៉ាក Protec។ មូកសុវត្ថិភាពនេះ
សមស្របនឹងបរិស្ថាន មានសុវត្ថិភាព និងផ្តល់ជម្រើសគ្រប់គ្រាន់សម្រាប់អ្នកបើកបរទោចក្រយានយន្ត
និងទោចក្រយាន។

នៅឆ្នាំ២០០៩ មូលនិធិបង្ការរបួស អាស៊ី បានចាប់ផ្តើមអនុវត្តកម្មវិធី មូកសុវត្ថិភាពជាថ្នាំបង្ការសាកល
(GHVI) ដោយសហការជាមួយមូលនិធិសហព័ន្ធយានយន្តអន្តរជាតិ (FIAF) និងធនាគារពិភពលោក
ផ្នែកសុវត្ថិភាពចរាចរណ៍សាកល (World Bank Global Road Safety Facility) ដែលមានគោលបំណង
ជាអន្តរជាតិរួមមួយគឺ “ឲ្យមានការពាក់មូកសុវត្ថិភាពលើមនុស្សគ្រប់រូបនៅក្នុងទសវត្សរ៍សុវត្ថិភាព
ចរាចរណ៍ (២០១១-២០២០)។” ក្នុងខែឧសភា ឆ្នាំ២០១០ កម្មវិធីមូកសុវត្ថិភាពជាថ្នាំបង្ការជីវិតនៅកម្ពុជា
ត្រូវបានសម្ពោធន៍នៅភ្នំពេញ ដោយឯកឧត្តម **អ៊ឹម សិទ្ធិ** រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជា
តំណាងដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម **ស ខេង** រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

សម្រាប់ទំនាក់ទំនងសារព័ត៌មាន៖
កញ្ញា Nellie Moore
មន្ត្រីសម្របសម្រួលការទំនាក់ទំនង
អង្គការមូលនិធិបង្ការរបួស អាស៊ី
លេខទូរស័ព្ទ៖ ០៨ ៦២៩៩ ១៤០៩
អ៊ីម៉ែល៖ nellie.moore@aipf-vietnam.org
គេហទំព័រ៖ www.asiainjury.org